

ពិធីការសម្រាប់ការរក្សាកំលាតសង្គម៖ ឧបសម្ព័ន្ធ A

បច្ចុប្បន្នភាពថ្មីៗ៖ (ការផ្លាស់ប្តូរត្រូវបានរំលេចដោយពណ៌លឿង)

12/4/2020៖

- បុគ្គលិកដែលធ្វើការនៅក្នុងបន្ទប់តូច ដោយរាប់បញ្ចូលទាំងបន្ទប់តូចដែលមានរបាំងខណ្ឌចែក ត្រូវតែពាក់របាំងមុខ។ នេះគឺជាវិធានការណ៍បណ្តោះអាសន្នដោយអនុលោមតាមសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលបណ្តោះអាសន្ន ដែលបានចេញនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020។ សេចក្តីបង្គាប់នេះមានប្រសិទ្ធភាពចាប់ពីម៉ោង 12:01 អធ្រាត្រ (PST) ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 ដល់ម៉ោង 11:59 អធ្រាត្រ (PST) ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2020។
- នៅក្របពេលវេលាទាំងអស់នៅពេលបរិភោគ ឬផឹក បុគ្គលិកត្រូវតែរក្សាកំលាត 6 ហ្វីត ពីអ្នកដទៃ និងគួរធ្វើដូច្នោះនៅខាងក្រៅអគារ បើសិនជាអាចធ្វើបាន។ ការបរិភោគ ឬការផឹកនៅក្នុងបន្ទប់តូច ឬស្ថានីយការងារ គឺប្រសើរជាងការបរិភោគនៅក្នុងបន្ទប់សម្រាក។
- ត្រូវតែត្រួតពិនិត្យបុគ្គលិកដែលចូលក្នុងកន្លែងធ្វើការ ពិនិត្យមើលថាតើពួកគេ កំពុងស្ថិតក្រោមសេចក្តីបង្គាប់ឱ្យនៅដាច់ដោយឡែក ឬឱ្យនៅដាច់ពីគេនាពេលបច្ចុប្បន្នឬទេ។
- ផ្ទៃដែលបានប៉ះពាល់ជាញឹកញាប់ ត្រូវតែសម្អាតមេរោគជារៀងរាល់ម៉ោង។

ឈ្មោះអាជីវកម្ម៖ _____

អាសយដ្ឋានទីកន្លែង៖ _____

ទំហំទីធ្លាប្រហាក់ប្រហែលគិតជាហ្វីតការ៉េ
ដែលបើកដល់សាធារណៈជន៖ _____

អាជីវកម្មទាំងអស់ត្រូវតែអនុវត្តវិធានការណ៍ជាធរមានទាំងអស់ ដែលមានរាយនៅខាងក្រោមនេះ និងត្រូវត្រៀមខ្លួន ដើម្បីពន្យល់ពីមូលហេតុក្នុងករណីដែលវិធានការណ៍ណាមួយ មិនត្រូវបានអនុវត្ត ដោយសារភាពមិនសមស្រប សម្រាប់អាជីវកម្ម។

A. ស្លាកសញ្ញា

- បិទផ្សាយស្លាកសញ្ញានៃច្បាប់ចម្លងរបស់ពិធីការនៃការរក្សាកំលាតសង្គមនៅច្រកចូលសាធារណៈនីមួយៗនៃអគារ។

B. វិធានការណ៍ដើម្បីការពារសុខភាពបុគ្គលិក (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទីកន្លែង)

- មនុស្សគ្រប់គ្នាដែលអាចបំពេញកិច្ចការរបស់ខ្លួនពីផ្ទះ ត្រូវបានណែនាំឱ្យធ្វើដូច្នោះ។
- បុគ្គលិកទាំងអស់ត្រូវបានប្រាប់ថា កុំមកធ្វើការ បើសិនជាឈឺ។
- បន្ទាប់ពីទទួលព័ត៌មានថាមានបុគ្គលិកម្នាក់ ឬច្រើននាក់ធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាដែលដូចគ្នាជាមួយជំងឺ COVID-19 (ករណី) និយោជកមានគម្រោង ឬពិធីការដើម្បីឱ្យករណីទាំងនោះដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះ និង តម្រូវឱ្យមានការនៅដាច់ពីគេដោយខ្លួនឯងក្នុងសម្រាប់បុគ្គលិកដែលមានការប៉ះពាល់ជាមួយករណីនៅកន្លែងធ្វើការ។ និយោជកគួរតែពិចារណាផែនការពិធីការសម្រាប់បុគ្គលិកដែលបាននៅដាច់ពីគេទាំងអស់ ដើម្បីអាចទទួលបាន ឬធ្វើតេស្តរកជំងឺ COVID-19 ដើម្បីកំណត់ថាតើមានការប៉ះពាល់នៅកន្លែងធ្វើការបន្ថែមទៀតឬទេ ដែលអាច តម្រូវឱ្យមានវិធានការណ៍គ្រប់គ្រងជំងឺ COVID-19 បន្ថែម។
- ការត្រួតពិនិត្យបុគ្គលិក ត្រូវបានធ្វើឡើងមុនពេលបុគ្គលិកអាចនឹងចូលមកកាន់កន្លែងធ្វើការ។ ការត្រួតពិនិត្យ ត្រូវតែ

រាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងអាការ្យគ្រុនក្តៅឬគ្រុនរងា និង **ថា កើ**
បុគ្គលិកនោះកំពុងស្ថិតក្រោមសេចក្តីបង្គាប់ឱ្យនៅដាច់ដោយឡែក ឬឱ្យនៅដាច់ពីគេនាពេលបញ្ចប់ប្រទេស។
 ការត្រួតពិនិត្យទាំងនេះអាចធ្វើបានពីចម្ងាយ ឬដោយផ្ទាល់នៅពេលបុគ្គលិកមកដល់។ ការពិនិត្យសីតុណ្ហភាព
 ក៏គួរតែធ្វើឡើងនៅកន្លែងធ្វើការផងដែរ បើសិនជាអាចធ្វើបាន។

- នៅក្នុងករណីដែលរកឃើញថាមានករណីចំនួន 3 ឬច្រើនជាងនេះនៅកន្លែងធ្វើការក្នុងរយៈពេល 14 ថ្ងៃ
 នោះនិយោជកគួររាយការណ៍ពីចម្ងាយនេះទៅនាយកដ្ឋានសុខភាពសាធារណៈតាមរយៈលេខ (888) 397-3993 ឬ
 (213) 240-7821។ បើសិនជាចម្លែកត្រូវបានរកឃើញនៅកន្លែងការងារ
 នាយកដ្ឋានសុខភាពសាធារណៈនឹងចាប់ផ្តើមការឆ្លើយតបនឹងការឆ្លងជាចម្លែកដែលរួមមានការផ្តល់ការណែនាំ
 និងអនុសាសន៍អំពីការគ្រប់គ្រងការឆ្លងជំងឺ ជំនួយបច្ចេកទេស
 និងវិធានការណ៍គ្រប់គ្រងដែលជាក់លាក់តាមតំបន់។ អ្នកគ្រប់គ្រងករណី
 សុខភាពសាធារណៈនឹងត្រូវបានចាត់តាំងសម្រាប់ធ្វើការស៊ើបអង្កេតលើចម្លែកនេះ
 ដើម្បីជួយដឹកនាំការឆ្លើយតបនៅទីកន្លែង។
- បុគ្គលិកដែលមានការប៉ះពាល់ជាមួយអ្នកដទៃត្រូវទទួលបានរបាំងមុខសមស្របដែលគ្របច្រមុះ និងមាត់
 ដោយឥតគិតថ្លៃ។ បុគ្គលិកត្រូវពាក់របាំងមុខនេះគ្រប់ពេលវេលាក្នុងអំឡុងថ្ងៃធ្វើការ នៅពេលប៉ះពាល់ ឬទំនងជាប៉ះពាល់
 ជាមួយអ្នកដទៃ។ បុគ្គលិកដែលត្រូវបានណែនាំដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្ររបស់ខ្លួនថាពួកគេមិនគួរពាក់របាំងមុខ
 គួរពាក់សន្ទះរបាំងមុខដែលមានក្រណាត់រ៉ូតីតែមួយគ្រោម ដើម្បីអនុលោមតាមបទបញ្ជារបស់រដ្ឋ ដរាបណា
 ស្ថានភាពសុខភាពរបស់ពួកគេអនុញ្ញាតឱ្យធ្វើដូច្នោះ។ ក្រណាត់រ៉ូតីតែមួយដែលមានទម្រង់រឹតតឹងខាងក្រោមចង្កាគឺជាការល្អ។
 មិនគួរប្រើម៉ាស់ដែលមានវ៉ាល់មួយផ្លូវឡើយ។ បុគ្គលិកមិនចាំបាច់ពាក់ក្រណាត់របាំងមុខ
 ពេលនៅម្នាក់ឯងនៅក្នុងការិយាល័យឯកជន ឬបន្ទប់តូចដែលមានរបាំងការពារខ្ពស់ជាងកម្ពស់បុគ្គលិក
 នៅពេលឈរនោះទេ។
- ដោយអនុលោមតាមសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលដើម្បីគ្រប់គ្រងជំងឺ COVID-19៖ ការឆ្លើយតបនឹងការកើន**
ឡើងខ្លាំងលំដាប់ថ្នាក់ទី 1 បានចេញនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020 បុគ្គលិកទាំងអស់ត្រូវតែពាក់របាំងមុខនៅ
គ្រប់ពេលវេលា លើកលែងតែពេលធ្វើការម្នាក់ឯងនៅក្នុងការិយាល័យឯកជនដោយបិទទ្វារជិត ឬនៅពេលបរិភោគ
ឬផឹក។ ករណីលើកលែងដែលមានសម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងបន្ទប់តូចដោយមានរបាំងខ្ពស់រឹងមាំហួសពីកម្ពស់
របស់បុគ្គលិក ពេលនេះត្រូវបានដកចោលក្នុងអំឡុងរយៈពេលមានប្រសិទ្ធភាពនៃសេចក្តីបង្គាប់បណ្តោះអាសន្ននេះ
ពេលគឺចាប់ពីម៉ោង 12:01 អធ្រាត្រ (PST) ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 ដល់ម៉ោង 11:59 អធ្រាត្រ (PST) ថ្ងៃទី 20 ខែធ្នូ ឆ្នាំ
2020។
- ដើម្បីប្រាកដថាម៉ាស់ត្រូវបានពាក់យ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវ បុគ្គលិកត្រូវបានរារាំងមិនឱ្យបរិភោគ ឬផឹក លើកលែងតែ**
ក្នុងអំឡុងពេលការសម្រាករបស់ពួកគេ នៅពេលដែលពួកគេអាចដោះម៉ាស់របស់ខ្លួន និងរក្សាកំលាតរាងកាយពីអ្នក
ដទៃបានដោយសុវត្ថិភាព។ នៅគ្រប់ពេលវេលាទាំងអស់នៅពេលបរិភោគ ឬផឹក បុគ្គលិកត្រូវតែរក្សាកំលាតយ៉ាងតិច 6
ហ្វីតពីអ្នកដទៃ។ នៅពេលបរិភោគ ឬផឹក គួរតែធ្វើនៅខាងក្រៅអគារ និងឆ្ងាយពីអ្នកដទៃ បើសិនជាអាចធ្វើ បាន។
ការបរិភោគ ឬការផឹកនៅបន្ទប់តូច ឬស្ថានីយការងារគឺប្រសើរជាងការបរិភោគនៅក្នុងបន្ទប់សម្រាក បើសិនជាការ
បរិភោគនៅបន្ទប់តូច ឬស្ថានីយការងារផ្តល់ជូនគំលាតកាន់តែធំ និងរបាំងរវាងបុគ្គលិក។
- បុគ្គលិកត្រូវបានណែនាំឱ្យបោកគក់ ឬប្តូររបាំងមុខរបស់ខ្លួនជារៀងរាល់ថ្ងៃ។
- តុ ឬស្ថានីយការងារបុគ្គលទាំងអស់ត្រូវបានបំបែកពីគ្នាយ៉ាងតិចប្រាំមួយហ្វីត។
- បន្ទប់សម្រាក បន្ទប់ទឹក និងទីកន្លែងទូទៅផ្សេងទៀត កំពុងត្រូវបានសម្អាតមេរោគ**ជារៀងរាល់ម៉ោង**ទៅតាម
 កាលវិភាគ ដូចខាងក្រោម៖
 - បន្ទប់សម្រាក៖ _____
 - បន្ទប់ទឹក៖ _____
 - ផ្សេងទៀត៖ _____

សារធាតុសម្លាប់មេរោគ និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធគឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

ទឹកអនាម័យលាងដៃដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

សាប៊ូ និងទឹកគឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

បុគ្គលិកត្រូវបានអនុញ្ញាតឱ្យសម្រាកជាញឹកញាប់ដើម្បីលាងដៃរបស់ខ្លួន។

ច្បាប់ចម្លងនៃពិធីការនេះត្រូវបានចែកចាយទៅបុគ្គលិកទាំងអស់។

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

C. វិធានការណ៍ដើម្បីទប់ស្កាត់កុំឱ្យមានការប្រមូលផ្តុំ (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទឹកនៃដង)

កំណត់ចំនួនអតិថិជននៅក្នុងហាងក្នុងពេលតែមួយ ដែលអនុញ្ញាតឱ្យអតិថិជន និងបុគ្គលិករក្សាកំលាតយ៉ាងតិចប្រាំមួយហ្វីតពីគ្នាបានយ៉ាងងាយស្រួលនៅគ្រប់ពេលវេលាដែលអាចអនុវត្តបាន។

ចំនួនអតិបរមារបស់អតិថិជននៅក្នុងអគារ៖ _____

ដាក់ឱ្យបុគ្គលិកម្នាក់ប្រចាំការនៅទ្វារចូល ដើម្បីប្រាកដថាមិនលើសចំនួនអតិបរមារបស់អតិថិជន នៅក្នុងអគារ។

ការដាក់កម្រិតក្នុងមនុស្សម្នាក់ សម្រាប់ទំនិញដែលឆាប់លក់អស់ ដើម្បីកាត់បន្ថយហួងមនុស្ស និងការតម្រង់ជួរ។

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

D. វិធានការណ៍ដើម្បីរក្សាឱ្យមនុស្សស្ថិតនៅឃ្លាតពីគ្នាយ៉ាងតិចប្រាំមួយហ្វីត (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទឹកនៃដង)

ការដាក់ស្លាកសញ្ញានៅខាងក្រៅហាងដែលរំលឹកឱ្យមនុស្សស្ថិតនៅឃ្លាតពីគ្នាយ៉ាងតិចប្រាំមួយហ្វីតរាប់ទាំងពេលតម្រង់ជួរ។

ការបិទបង់ស្លឹក ឬគ្រឿងសម្គាល់ផ្សេងទៀតដែលមានកំលាតយ៉ាងតិចប្រាំមួយហ្វីតពីគ្នានៅទីកន្លែងតម្រង់ជួររបស់អតិថិជនខាងក្នុងហាង និងនៅលើផ្លូវដើរនៃច្រកចូលសាធារណៈដោយមានសញ្ញាណែនាំឱ្យអតិថិជនប្រើប្រាស់គ្រឿងសម្គាល់ដើម្បីរក្សាកំលាត។

បំបែកតំបន់កុម្មុំពីតំបន់ដឹកជញ្ជូនដើម្បីទប់ស្កាត់កុំឱ្យអតិថិជនប្រមូលផ្តុំ។

បុគ្គលិកទាំងអស់ត្រូវបានណែនាំឱ្យរក្សាកំលាតយ៉ាងតិចប្រាំមួយហ្វីតពីអតិថិជន និងពីបុគ្គលិកដូចគ្នា លើកលែងតែបុគ្គលិកអាចមកជិតមួយភ្លែតនៅពេលចាំបាច់ដើម្បីទទួលយកការបង់ប្រាក់ ដឹកជញ្ជូនទំនិញ ឬសេវាកម្ម ឬនៅពេលចាំបាច់។

ស្រេចចិត្ត—ប្រើប្រាស់ច្រកចូលផ្លូវមួយទិស ដើម្បីសម្រួលដល់ការរក្សាកំលាតសង្គម។

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

E. វិធានការណ៍ដើម្បីទប់ស្កាត់ការប៉ះពាល់ដែលមិនចាំបាច់ (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទឹកនៃឆ្នែង)

- ទប់ស្កាត់មនុស្សមិនឲ្យចាប់ដោយខ្លួនឯងនូវរបស់អ្វីមួយដែលទាក់ទងនឹងម្ហូបអាហារ។
 - ទំនិញទាំងអស់ត្រូវបានរេចខ្ចប់ជាមុននៅក្នុងឧបករណ៍ផ្ទុកបិទជិតដោយបុគ្គលិក។
 - ធុងម្ហូបអាហារដុំមិនមានសម្រាប់ការប្រើប្រាស់សេវាកម្មចាប់ដោយខ្លួនឯងរបស់អភិវឌ្ឍន៍ឡើយ។
 - ការភ្ជក់ម្ហូបអាហារសាកល្បង ត្រូវបានហាមឃាត់។
- ផ្តល់ប្រព័ន្ធបង់ប្រាក់ដែលមិនមានការប៉ះ ឬបើមិនអាចធ្វើបាន ធ្វើអនាម័យប្រព័ន្ធបង់ប្រាក់ជាប្រចាំ។
ពិពណ៌នា៖

ស្រេចចិត្ត - ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត (ឧ. ការផ្តល់ម៉ោង សម្រាប់តែជនចាស់ជរា)៖

F. វិធានការណ៍ដើម្បីលើកកម្ពស់ការគ្រប់គ្រងការឆ្លងជំងឺ

- ភ្ញៀវដែលមកដល់ទឹកនៃឆ្នែងត្រូវបានរំលឹកឲ្យពាក់ម៉ួននៅគ្រប់ពេលវេលា (លើកលែងតែពេលបរិភោគ ឬផឹក បើសិនជាអាចធ្វើបាន) ខណៈពេលនៅក្នុងទឹកនៃឆ្នែង ឬក្នុងទីធ្លានៅទឹកនៃឆ្នែង។ នេះអនុវត្តទៅលើមនុស្សទាំងអស់ និង កុមារដែលមានអាយុចាប់ពី 2 ឆ្នាំឡើងទៅ។ មានតែបុគ្គលដែលត្រូវបានណែនាំមិនឲ្យពាក់ម៉ួនដោយ អ្នកផ្តល់សេវាវេជ្ជសាស្ត្រប៉ុណ្ណោះទើបត្រូវបានលើកលែងពីការពាក់ម៉ួន។ ដើម្បីគាំទ្រសុវត្ថិភាពបុគ្គលិករបស់អ្នក និង ភ្ញៀវផ្សេងទៀត គួរផ្តល់ជំនួយឲ្យភ្ញៀវដែលមកដល់ដោយគ្មានម៉ួន។
- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលភ្ញៀវអាចនឹងចូលក្នុងទឹកនៃឆ្នែង។ ការត្រួតពិនិត្យ ត្រូវតែរាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម អាក្រក់ក្តៅឬក្តៅរងា និងថាតើបុគ្គលនោះកំពុងស្ថិតក្រោមសេចក្តីបង្គាប់ឲ្យនៅដាច់ដោយឡែក ឬនៅដាច់ពីគេឬទេ។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានដោយផ្ទាល់ ឬតាមរយៈវិធីផ្សេងទៀតដូចជាការពិនិត្យរោគសញ្ញាតាមអនឡាញ ឬតាមរយៈស្លាកសញ្ញាដែលបានបិទនៅច្រកចូលទឹកនៃឆ្នែងដោយផ្តោតលើភ្ញៀវដែលមានរោគសញ្ញាទាំងនេះ មិនគួរចូលក្នុងទឹកនៃឆ្នែងឡើយ។

G. វិធានការណ៍ដើម្បីបង្កើនអនាម័យ (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទឹកនៃឆ្នែង)

- បន្ទប់ទឹកដែលជាធម្មតាបើកទ្វារដល់សាធារណៈជន អាចបន្តបើកទ្វារដល់សាធារណៈជនដដែល។
- ក្រដាសជូតសម្លាប់មេរោគដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមាននៅជិតរទេះទិញភ្លាស់ និង កន្ត្រកទិញភ្លាស់។
- បុគ្គលិកត្រូវបានចាត់តាំងឲ្យសម្លាប់មេរោគលើរទេះ និងកន្ត្រកជាដាច់ខាត។
- ទឹកអនាម័យលាងដៃ សាប៊ូនិងទឹក ឬសារធាតុសម្លាប់មេរោគដែលមានប្រសិទ្ធភាព គឺមានសម្រាប់សាធារណៈជននៅ ឬក្បែរច្រកចូលនៃទឹកនៃឆ្នែង នៅបញ្ជូរភិតលុយ និងគ្រប់ទីកន្លែងផ្សេងទៀតនៅខាងក្នុងហាង ឬខាងក្រៅដែលមនុស្ស មានការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។
- ការសម្លាប់មេរោគលើឧបករណ៍សម្រាប់បង់ប្រាក់ បិទ បិទសម្រាប់ប្រើលើអេក្រង់(styluses) ជាដាច់ខាត។
- ការសម្លាប់មេរោគលើផ្ទៃដែលមានការប៉ះពាល់ច្រើនជាដាច់ខាត។
- ស្រេចចិត្ត- ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

វិធានការណ៍បន្ថែមទាំងឡាយដែលខុសពីខាងលើ គួរត្រូវបានរាយនៅលើទំព័រដាច់ដោយឡែក ដែលអាជីវកម្ម
ត្រូវភ្ជាប់ជាមួយឯកសារនេះ។

អ្នកអាចទាក់ទងបុគ្គលខាងក្រោមជាមួយសំណួរ ឬមតិអំពីពិធីការនេះ៖

ឈ្មោះទំនាក់ទំនងអាជីវកម្ម៖

លេខទូរស័ព្ទ៖

កាលបរិច្ឆេទកែសម្រួលចុងក្រោយ៖
